

FWD ការពារខ្ញុំ

សម្រេចគោលដៅរបស់លោកអ្នក និងរីករាយជាមួយ
មនុស្សជាទីស្រឡាញ់គ្រប់ពេលវេលា



ហេតុអ្វីជ្រើសរើសគម្រោង FWD ការពារខ្ញុំ?



អត្ថប្រយោជន៍ងាយស្រួលយល់

- ទទួលបានការការពារ 100% នៃទឹកប្រាក់ធានារ៉ាប់រង
- រយៈពេលនៃការបង់បុព្វលាភ = រយៈពេលនៃការការពារ
- ងាយស្រួលទាមទារសំណង



ជម្រើសរយៈពេលការពារស្របតាមតម្រូវការ

3 ជម្រើសនៃការការពារសម្រាប់រយៈពេល 5ឆ្នាំ 10ឆ្នាំ ឬ 15ឆ្នាំ



ការបង់បុព្វលាភធានារ៉ាប់រងទាប ការការពារខ្ពស់

តម្លៃសមរម្យសម្រាប់គ្រប់គ្នា ដោយរក្សាការការពារខ្ពស់



ការការពារកំណើនជំងឺធ្ងន់ធ្ងរ

- ជំងឺមហារីកគ្រប់ដំណាក់កាល
- ជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ



ប្រភេទគម្រោង (រយៈពេលធានារ៉ាប់រង / រយៈពេលនៃការបង់បុព្វលាភធានារ៉ាប់រង)	3 ជម្រើស 5/5, 10/10, 15/15
អាយុ	5/5 : 15 – 65ឆ្នាំ 10/10 : 15 – 60ឆ្នាំ 15/15 : 15 – 55ឆ្នាំ
គម្រោងមូលដ្ឋាន FWD ការពារខ្ញុំ	100% នៃទឹកប្រាក់ធានារ៉ាប់រង ករណីមរណភាព ឬ ពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍
ផលិតផលបន្ថែម FWD ការពារ ករណីគ្រោះថ្នាក់ និងពិការភាព	100% នៃទឹកប្រាក់ធានារ៉ាប់រង ករណីមរណភាព ឬ ពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ បណ្តាលមកពីគ្រោះថ្នាក់
ផលិតផលបន្ថែម FWD ការពារ ករណីជំងឺធ្ងន់ធ្ងរ	• ករណីជំងឺមហារីកដំណាក់កាលដំបូង៖ 100% នៃទឹកប្រាក់ធានារ៉ាប់រង ច្រើនបំផុត \$25,000 • ករណីជំងឺមហារីកដំណាក់កាលចុងក្រោយ និងជំងឺធ្ងន់ធ្ងរដទៃទៀត៖ 100% នៃទឹកប្រាក់ធានារ៉ាប់រងដកសំណងលើជំងឺមហារីកដំណាក់កាលដំបូង (ប្រសិនបើមាន)


ឧទាហរណ៍៖



លោក រីកាយ ជ្រើសយកការការពារពិតប្រាកដ FWD ការពារខ្ញុំ ជាមួយនិងទឹកប្រាក់ធានារ៉ាប់រង ចំនួន \$10,000 ក្នុងអំឡុងពេល 10ឆ្នាំ។ លោក រីកាយ ជ្រើសយកការការពារបន្ថែមទៀត (អត្ថប្រយោជន៍បន្ថែមFWD ការពារករណីគ្រោះថ្នាក់និងពិការភាព និង អត្ថប្រយោជន៍បន្ថែម FWD ការពារករណីជំងឺធ្ងន់ធ្ងរ) ដើម្បីឱ្យអស់ក្តីការអ្នក្នុងជីវិតប្រចាំថ្ងៃរបស់លោក។

ករណីរបស់លោក រីកាយ

អាយុ	30ឆ្នាំ
ភេទ	ប្រុស
រយៈពេលនៃការបង់បុព្វលាភធានារ៉ាប់រង	10ឆ្នាំ
រយៈពេលនៃការការពារ	10ឆ្នាំ
អត្ថប្រយោជន៍ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍	\$10,000
អត្ថប្រយោជន៍ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់	\$10,000
អត្ថប្រយោជន៍ករណីជំងឺធ្ងន់ធ្ងរ	\$10,000
បុព្វលាភធានារ៉ាប់រង (ប្រចាំឆ្នាំ)	\$125



ការទូទាត់សំណង



ករណីទី១៖ នៅពេលធ្វើពាក្យនិរន្តរ៍យឃើញជំងឺមហារីក ក្រុមហ៊ុន FWD Cambodia នឹងផ្តល់សំណង \$10,000 ទៅកាន់លោក រីកាយ ដើម្បីធ្វើការព្យាបាល។



ករណីទី២៖ ទទួលមរណភាពដោយសារគ្រោះថ្នាក់តាមផ្លូវ គ្រួសាររបស់លោក រីកាយ នឹងទទួលបានសំណង \$20,000 ពីក្រុមហ៊ុន FWD Cambodia ហើយបណ្ណសន្យារ៉ាប់រងរបស់លោកនឹងត្រូវបានបញ្ចប់។



ជំងឺធ្ងន់ធ្ងរមាន៖

1. ជំងឺមហារីកដំណាក់កាលដំបូង ឬ ជំងឺមហារីកដំណាក់កាលចុងក្រោយ
2. ជំងឺតាំងបេះដូងនៃកម្រិតធ្ងន់ធ្ងរជាក់លាក់
3. ជំងឺដាច់សរសៃឈាមខួរក្បាលដោយសារការចុះអន់ថយនៃសរសៃប្រសាទជាអចិន្ត្រៃយ៍
4. ជំងឺខ្សោយធ្វើមដំណាក់កាលចុងក្រោយ
5. ជំងឺខ្សោយតម្រងនោមដំណាក់កាលចុងក្រោយ
6. ជំងឺស្លូតដំណាក់កាលចុងក្រោយ
7. ការប្តូរសរីរាង្គសំខាន់ៗ / ខួរឆ្អឹង

លក្ខខណ្ឌសំខាន់ៗនៃផលិតផលនេះ

អត្ថប្រយោជន៍សម្រាប់ជំងឺធ្ងន់ធ្ងរ

1. សម្រាប់ជំងឺមហារីកដំណាក់កាលដំបូង ទឹកប្រាក់ធានារ៉ាប់រងនៃការការពារបន្ថែមនេះចំនួន 100% នៃទឹកប្រាក់ធានានឹងត្រូវបង់ជូន ដែលមិនលើសពីចំនួន USD 25,000 ដោយបូកបញ្ចូលជាមួយនឹងបណ្ណសន្យារ៉ាប់រងទាំងអស់ដែលអ្នកត្រូវបានធានារ៉ាប់រងមានជាមួយក្រុមហ៊ុនក្នុងការការពារជំងឺធ្ងន់ធ្ងរ។
2. សម្រាប់ជំងឺមហារីកដំណាក់កាលចុងក្រោយ ឬប្រភេទជំងឺធ្ងន់ធ្ងរទឹកប្រាក់ធានារ៉ាប់រង ចំនួន 100% ដកចេញនូវសំណងដែលបានបង់នៅក្នុងចំណុច (1) ខាងលើ (ប្រសិនបើមាន) នឹងត្រូវទូទាត់ជូននៅពេលមានរោគវិនិច្ឆ័យបញ្ជាក់។

ករណីមិនធានាសម្រាប់ជំងឺធ្ងន់ធ្ងរ

បន្ថែមលើករណីមិនធានាសម្រាប់ជំងឺធ្ងន់ធ្ងរនីមួយៗដែលមានចែងនៅក្នុងបណ្ណសន្យាធានារ៉ាប់រង ករណីមិនធានាចំពោះជំងឺធ្ងន់ធ្ងរ រួមមានដូចខាងក្រោម៖

- អ្នកធានារ៉ាប់រងទទួលស្ថានភាពជំងឺធ្ងន់ធ្ងរក្នុងរយៈពេល 90 ថ្ងៃចាប់ពីថ្ងៃចេញបណ្ណសន្យារ៉ាប់រង ឬ 90 ថ្ងៃចាប់ពីថ្ងៃដែលមានប្រសិទ្ធភាពនៃការបន្តសុពលភាពបណ្ណសន្យារ៉ាប់រងឡើងវិញ។ ក្នុងករណីដែលមានលក្ខខណ្ឌជំងឺធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ អំឡុងពេលរង់ចាំនេះមិនត្រូវបានអនុវត្តទេ។
- ជំងឺធ្ងន់ធ្ងរណាមួយដែលបង្ហាញខ្លួនឯង ឬត្រូវបានធ្វើរោគវិនិច្ឆ័យក្នុងរយៈពេលរង់ចាំ រួមទាំងលក្ខខណ្ឌដំណាក់កាលដំបូងណាមួយដែលត្រូវបានធ្វើរោគវិនិច្ឆ័យដំបូងក្នុងរយៈពេលរង់ចាំ និងដែលវិវត្តទៅជាស្ថានភាពដំណាក់កាលចុងក្រោយបន្ទាប់ពីរយៈពេលរង់ចាំផុតកំណត់។
- លក្ខខណ្ឌជំងឺធ្ងន់ធ្ងរ / នីតិវិធីវេជ្ជសាស្ត្រដែលបណ្តាលមកពី៖
 - ការប៉ុនប៉ងធ្វើអត្តឃាត ឬប្តូរស្លូតឯង ខណៈពេលដែលមានស្មារតី ឬរីកលចរិត
 - បទល្មើសព្រហ្មទណ្ឌ ឬការប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដោយម្ចាស់បណ្ណសន្យារ៉ាប់រង អ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល។

- ជំងឺដែលបណ្តាលមកពីការបរិច្ចាគសរីរាង្គដោយអ្នកត្រូវបានធានារ៉ាប់រង។

លក្ខខណ្ឌដែលមានស្រាប់ លុះត្រាតែលក្ខខណ្ឌដែលមានស្រាប់ត្រូវបានប្រកាស និងទទួលយកដោយក្រុមហ៊ុន។

- រាល់ជំងឺ ដែលត្រូវបានរាប់បញ្ចូលតែមិនកំណត់ចំពោះ រាល់ដួសាច់ ឬមហារីក ឬមហារីកទម្រង់ដើម ដែលបណ្តាលមកពី ឬជាប់ទាក់ទងនឹងជំងឺអេដស៍ (AIDS) ផលវិបាកពីអេដស៍ (AIDS-related complex) ឬការឆ្លងមេរោគហ៊ីវ (HIV)។
- លក្ខខណ្ឌនានាដែលបង្កឡើងដោយផ្ទាល់ឬដោយប្រយោល ដោយសារតន្ត្រីពលនៃគ្រឿងស្រវឹង ឬការប្រើប្រាស់គ្រឿងញៀន ឬការពាក់ព័ន្ធផ្សេងទៀតណាមួយ។

រយៈពេលនៅមានជីវិត

ក្រុមហ៊ុននឹងមិនធ្វើការទូទាត់អត្ថប្រយោជន៍សម្រាប់ជំងឺធ្ងន់ធ្ងរណាមួយដែលស្ថិតនៅក្រោមគម្រោងបន្ថែមនេះទេ

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាពក្នុងរយៈពេល 14 ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទដំបូងនៃការធ្វើរោគ

វិនិច្ឆ័យឃើញពីជំងឺធ្ងន់ធ្ងរ។



ករណីមិនធានា

1 ករណីមិនធានាចំពោះមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

- ករណីមរណភាព / ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដែលបណ្តាលមកពីការធ្វើឱ្យខ្លួនឯងរងរបួស ឬការប៉ុនប៉ងធ្វើអត្តឃាត ឬការធ្វើអត្តឃាតក្នុងរយៈពេល ពីរ (2) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទដែលបណ្តុះបណ្តាលស្នាក់នៅរងមានសុពលភាព ឬកាលបរិច្ឆេទចុងក្រោយនៃការមានសុពលភាពនៃបណ្តុះបណ្តាលស្នាក់នៅរង ទោះបីជាអ្នកត្រូវបានធានារ៉ាប់រងមានសតិប្រក្រតី ឬមិនប្រក្រតីក្តី។
- ការប្រព្រឹត្ត ឬការប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដែលរំលោភលើច្បាប់របស់ប្រទេស របស់អ្នកត្រូវបានធានារ៉ាប់រង និង / ឬ របស់អ្នកទទួលផលដែលមិនពាក់ព័ន្ធនឹងបទល្មើសខាងលើ នឹងនៅតែមានសិទ្ធិទទួលបានអត្ថប្រយោជន៍។

2 ករណីមិនធានាចំពោះមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដោយគ្រោះថ្នាក់

- ការប៉ុនប៉ងធ្វើអត្តឃាត ឬការធ្វើអត្តឃាត ទោះបីជាអ្នកត្រូវបានធានារ៉ាប់រងមានសតិប្រក្រតី ឬមិនប្រក្រតីក៏ដោយ
- ការប្រព្រឹត្ត ឬការប៉ុនប៉ងប្រព្រឹត្តបទល្មើសណាមួយដែលបំពានទៅនឹងច្បាប់នៃប្រទេសរបស់អ្នកត្រូវបានធានារ៉ាប់រង និង/ឬ របស់អ្នកទទួលផល។ អ្នកទទួលផលដែលមិនពាក់ព័ន្ធនឹងបទល្មើសដែលបានរៀបរាប់ខាងលើ នឹងនៅតែមានសិទ្ធិទទួលបានអត្ថប្រយោជន៍ធម្មតា
- សង្គ្រាម ឬព្រឹត្តិការណ៍ដែលបង្កឱ្យមានសង្គ្រាម ឬការបម្រើការងារជាកងកម្លាំងយោធា នៃប្រទេសណាមួយក្នុងអំឡុងពេលសង្គ្រាម ឬការបម្រើការងារជាកងកម្លាំងស៊ីវិល។ “សង្គ្រាម” សំដៅចំពោះរាល់សង្គ្រាមកើតមានដោយប្រកាស ឬមិនប្រកាស ឬជម្លោះរវាងកងកម្លាំងយោធានៃបណ្តាប្រទេស អង្គការអន្តរជាតិ ឬការរួមកងកម្លាំងណាមួយ។ “កងកម្លាំងយោធានៃប្រទេសណាមួយក្នុងអំឡុងពេលសង្គ្រាម” សំដៅចំពោះកងកម្លាំងយោធារួមទាំងទ័ពជើងទឹក និងអាកាស នឹងត្រូវបានចាត់ទុកផងដែរចំពោះកងកម្លាំងយោធានៃអង្គការអន្តរជាតិណាមួយក្នុងអំឡុងពេលសង្គ្រាម។



ករណីមិនធានា

3 ករណីអត្ថបាល ឬឃាតកម្ម ឬការប៉ុនប៉ងធ្វើអត្ថបាល

ក្រុមហ៊ុននឹងមិនទូទាត់អត្ថប្រយោជន៍ដែលស្ថិតនៅក្រោមលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រងទេ ប្រសិនបើមានករណីដូចខាងក្រោម៖

- មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ របស់អ្នកត្រូវបានធានារ៉ាប់រង ដែលបណ្តាលមកពីការបង្ករបួសដោយខ្លួនឯង ឬការប៉ុនប៉ងធ្វើអត្ថបាល ឬការធ្វើអត្ថបាល ក្នុងអំឡុងពេល 2 ឆ្នាំគិតចាប់ពីកាលបរិច្ឆេទមានប្រសិទ្ធភាពនៃធានារ៉ាប់រង ឬចាប់ពីការបង់លើកចុងក្រោយនៃការបង់បុព្វលាភធានារ៉ាប់រងជាដំណាក់កាល ឬចាប់ពីកាលបរិច្ឆេទដែលក្រុមហ៊ុនអនុញ្ញាត ក្នុងការដំឡើងទឹកប្រាក់ធានារ៉ាប់រងនៃចំណែកបន្ថែមពិសេស ដែលករណីណាមួយកើតមានបន្ទាប់មក ដោយមិនពិចារណាថា អ្នកត្រូវបានធានារ៉ាប់រងមានសតិប្រក្រតី ឬមិនប្រក្រតីនោះទេ។

ការទទួលខុសត្រូវរបស់ក្រុមហ៊ុន នឹងត្រូវធ្វើការទូទាត់សងត្រលប់ត្រឹមតែចំនួនទឹកប្រាក់នៃបុព្វលាភធានារ៉ាប់រងដែលបានបង់រួច ឬបុព្វលាភធានារ៉ាប់រងដែលបានបង់សម្រាប់ការបន្តសុពលភាពចុងក្រោយនៃបណ្ណសន្យារ៉ាប់រង ដែលជាករណីណាមួយដែលអាចកើតឡើងទៅលើអ្នកត្រូវបានធានារ៉ាប់រង ឬទាយាទរបស់អ្នកត្រូវបានធានារ៉ាប់រង។

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រង ត្រូវបានសម្លាប់ដោយចេតនាដោយអ្នកទទួលផលរបស់ខ្លួន ចំនួនទឹកប្រាក់ដែលត្រូវទូទាត់ជូនទាយាទរបស់អ្នកត្រូវបានធានារ៉ាប់រង នឹងត្រូវកំណត់តាមលក្ខខណ្ឌដូចខាងក្រោម៖

1. ប្រសិនបើមានអ្នកទទួលផលតែម្នាក់ហើយបណ្ណសន្យារ៉ាប់រងមានតម្លៃសាច់ប្រាក់ ក្រុមហ៊ុននឹងទូទាត់ត្រលប់ជូនទាយាទរបស់អ្នកត្រូវបានធានារ៉ាប់រងនូវតម្លៃសាច់ប្រាក់។ ប្រសិនបើមានអ្នកទទួលផលតែម្នាក់ហើយបណ្ណសន្យារ៉ាប់រងមិនមានតម្លៃសាច់ប្រាក់ ក្រុមហ៊ុននឹងទូទាត់ត្រលប់ជូនទាយាទរបស់អ្នកត្រូវបានធានារ៉ាប់រងនូវ បុព្វលាភធានារ៉ាប់រង ដែលបានបង់ហើយ។
2. ប្រសិនបើមានអ្នកទទួលផលលើសពី 1 នាក់ ហើយប្រសិនបើមានអ្នកទទួលផល មិនមែនជាចាត់ រឺ សហចាត់ អ្នកផ្ដើមគំនិត ឬអ្នកសមគំនិតក្នុងការធ្វើឃាតអ្នកត្រូវបានធានារ៉ាប់រង ក្រុមហ៊ុននឹងធ្វើការទូទាត់សងតាមសមាមាត្រនៃទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង ទៅអ្នកទទួលផល ដែលមិនមែនជាចាត់ រឺ សហចាត់ អ្នកផ្ដើមគំនិត ឬអ្នកសមគំនិតក្នុងការធ្វើឃាតអ្នកត្រូវបានធានារ៉ាប់រង បន្ទាប់ពីធ្វើការកាត់កងចេញពីចំណែករបស់ឃាតករ ដែលត្រូវទទួលបាន។ ក្រុមហ៊ុននឹងមិនសងត្រលប់នូវចំនួនទឹកប្រាក់ទាំងមូលនៃចំណែកបុព្វលាភធានារ៉ាប់រងនេះទេ។



ការបង់បុព្វលាភធានារ៉ាប់រង

ការបង់បុព្វលាភធានារ៉ាប់រងត្រូវធ្វើតាមរយៈប្រព័ន្ធអេឡិចត្រូនិច ឬតាមរយៈសេវាធនាគារ ឬភ្នាក់ងារជាដៃគូ ឬតាមរយៈមធ្យោបាយដទៃទៀតដែលអនុញ្ញាតដោយក្រុមហ៊ុន។ ការបង់បុព្វលាភធានារ៉ាប់រងគឺបង់ប្រចាំគ្រាដែលអតិថិជនមានជម្រើសជាការបង់ប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស ឬប្រចាំខែយោងតាមប្រភេទផលិតផលដែលអនុញ្ញាតដោយក្រុមហ៊ុន។



រយៈពេលអនុគ្រោះបង់បុព្វលាភធានារ៉ាប់រង

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រង ឧកខានក្នុងការបង់បុព្វលាភធានារ៉ាប់រង នៅពេលហួសកាលកំណត់ ក្រុមហ៊ុននឹងអនុញ្ញាតឱ្យមានរយៈពេលអនុគ្រោះចំនួន 31 ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទកំណត់។ ក្នុងអំឡុងរយៈពេលអនុគ្រោះបង់បុព្វលាភធានារ៉ាប់រងនេះ បណ្ណសន្យាធានារ៉ាប់រង នៅតែមានសុពលភាព។ ប្រសិនបើអ្នកដែលត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ក្នុងអំឡុងរយៈពេលអនុគ្រោះបង់បុព្វលាភធានារ៉ាប់រងនេះ ក្រុមហ៊ុននឹងកាត់កងចំនួនទឹកប្រាក់នៃបុព្វលាភធានារ៉ាប់រងដែលជំពាក់ ក្នុងឆ្នាំបណ្ណសន្យារ៉ាប់រង ជាមួយចំនួនទឹកប្រាក់ដែលក្រុមហ៊ុននឹងទូទាត់សងក្រោមលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រងដោយពុំគិតការប្រាក់។



ការផ្អាកសុពលភាពបណ្ណសន្យារ៉ាប់រង

ប្រសិនបើ អ្នកដែលត្រូវបានធានារ៉ាប់រង ឧកខានបង់បុព្វលាភធានារ៉ាប់រង ក្រោយរយៈពេលអនុគ្រោះបង់បុព្វលាភធានារ៉ាប់រង បណ្ណសន្យារ៉ាប់រងនឹងត្រូវបានផ្អាកសុពលភាពគិតចាប់ពីកាលបរិច្ឆេទកំណត់បង់បុព្វលាភធានារ៉ាប់រង លើកលែងតែមានការអនុញ្ញាតក្រោមលក្ខខណ្ឌនៃប្រការផ្សេងនៅក្នុងបណ្ណសន្យារ៉ាប់រងនេះ ដែលឱ្យបណ្ណសន្យារ៉ាប់រងនៅតែមានសុពលភាព។

ដំណើរការនៃបណ្ណសន្យារ៉ាប់រង



ការបដិសេធ

ខិត្តប័ណ្ណនេះគឺសម្រាប់គោលបំណងផ្តល់ព័ត៌មានតែប៉ុណ្ណោះហើយមិនមែនជាផ្នែកមួយនៃកិច្ចសន្យាអ្វីឡើយ។
សូមពិនិត្យ ខចែង និងលក្ខខណ្ឌលម្អិតនៃផលិតផលតាមរយៈបណ្ណសន្យារ៉ាប់រងរបស់លោកអ្នក។

FWD Omne ជាកម្មវិធីទូរសព្ទដែលសម្រាប់ឱ្យអតិថិជន ពិនិត្យបណ្ណសន្យាធានារ៉ាប់រង ស្មើសុំផ្លាស់ប្តូរ
ព័ត៌មាន ពិនិត្យមើលកាលវិភាគបង់ប្រាក់ និងទាមទារសំណងតាមប្រព័ន្ធខ្ចីជីថល។



ស្តែនដើម្បីទាញយក **FWD Omne** ឥឡូវនេះ

